



**ធនាគារសហគ្រាសមុនតូច និងមធ្យម កម្ពុជា**

SMALL AND MEDIUM ENTERPRISE BANK OF CAMBODIA PLC.

ផ្តួចផ្តើមដោយ តាមរយៈ

**ឥណទានសម្រាប់សហគ្រាស ផុតតូច និងមធ្យម**

គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាស ផុតតូច និងមធ្យម

**អត្រាការប្រាក់អតិបរមា 7%**

សម្រាប់ព័ត៌មានបន្ថែម 096 811 1118

ប្តីទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុដែលមានដូចខាងក្រោម

**SME CO-FINANCING SCHEME**

**គោលបំណង**

ដើម្បីជួយសម្រួលដល់សហគ្រាសមុនតូច និងមធ្យមដែលមានសិរិភាព អាជីវកម្ម (viable) ឱ្យទទួលបាននូវហិរញ្ញប្បទានគ្រប់គ្រាន់ និងមាន តម្លៃសមរម្យប្រកបដោយចីរភាព។ គម្រោងនេះនឹងជំរុញការធ្វើពិពិធកម្ម សេដ្ឋកិច្ច និងពង្រឹងការនាំចេញ ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

**ទំហំទឹកប្រាក់នៃគម្រោងសហហិរញ្ញប្បទាន**

- ១០០លានដុល្លារអាមេរិក ឬ ៤០០ ប៊ីលានរៀល

**គោលបំណងនៃកម្មវិធី**

- សម្រាប់ចំណាយវិនិយោគ (Capital Expenditure)
- សម្រាប់ទុនបង្វិលអាជីវកម្ម (Working Capital)
- ឥណទានរៀបចំឡើងវិញ (Restructuring) ÷ សម្រាប់រៀបចំឡើង វិញនូវឥណទានចាស់ឱ្យទៅជាឥណទានថ្មី ដែលមានលក្ខណៈ អនុគ្រោះ ក្នុងកំឡុងពេលប្រយោជន៍ ។

**លក្ខខណ្ឌវិនិច្ឆ័យ (Eligible Criteria)**

- សហគ្រាសមុនតូច និងមធ្យម ដែលបានចុះបញ្ជី និងមិនទាន់បានចុះ បញ្ជីទាំងឡាយ ដែលស្ថិតនៅក្រោមវិសាលភាពនៃអនុក្រឹត្យលេខ ១២៤ (SD 124) ។ ទំហំសហគ្រាសត្រូវបានកំណត់ដោយផ្អែកលើ ផលរបរប្រចាំឆ្នាំ ឬ ចំនួននិយោជិត÷

បរិយាយ	ផលរបរប្រចាំឆ្នាំ (ដុល្លារអាមេរិក)	ចំនួននិយោជិត
ទំហំ		
សហគ្រាសមុនតូច	ចាប់ពី ៦២ ៥០០ ដល់ ១៧៥ ០០០	១០ - ៥០ នាក់
សហគ្រាសមធ្យម	ចាប់ពី ១៧៥ ០០០ ដល់ ១ ០០០ ០០០	៥១ - ១០០ នាក់

- អាជីវកម្មដែលស្ថិតនៅក្នុងវិស័យអាទិភាពដូចខាងក្រោម :
  - ផលិតកម្មនិងការកែច្នៃចំណីអាហារ
  - កម្មនុសាសន៍ដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុក កែច្នៃកាស៊ីណូ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍
  - កម្មនុសាសន៍ដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬ គ្រឿងបង្ក ដើម្បីផ្គត់ផ្គង់ឱ្យកម្មនុសាសន៍ដទៃទៀត
  - ស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់ សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមាន លក្ខណៈនាំនូវតួនាទី
  - សហគ្រាសដែលស្ថិតនៅក្នុងតំបន់ប្រមូលផ្តុំសហគ្រាសមុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ ។
- សហគ្រាសមុនតូច និងមធ្យមដែលអាចបង្កើតឱកាសការងារថ្មីត្រូវ បានលើកទឹកចិត្ត ។

**ស្ថាប័នហិរញ្ញវត្ថុជាដៃគូ (PFIs)**

សហហិរញ្ញប្បទានត្រូវបានផ្តល់ជូនតាមរយៈស្ថាប័នហិរញ្ញវត្ថុជាដៃគូ ចំនួន ៣៣ ដែលរួមមានដូចជា÷

១. ធនាគារ អេស៊ីលីដា ភីអិលស៊ី
២. ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
៣. ធនាគារ អេស៊ី ប៉ាស៊ីហ្វិក ឌីអិលស៊ី ម.ក
៤. ធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៊ី
៥. ធនាគារ ចិន (ហុងកុង) លីមីតធីត សាខាភ្នំពេញ
៦. ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ
៧. ធនាគារ កាណាឌីយ៉ា ក.អ
៨. ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី
៩. ធនាគារ ជីបម៉ុង ខមមើសលប៉ែង ម.ក
១០. ធនាគារ ពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា
១១. ធនាគារ ហុង លីអុង (ខេមបូឌា) ភីអិលស៊ី
១២. ធនាគារ អាយ ស៊ី ប៊ី ស៊ី លីមីតធីត សាខាភ្នំពេញ
១៣. សាខាធនាគារ អ៊ិនដូស្ត្រី ប៉ែង អហ្វ ខូរ៉ូ ភ្នំពេញ
១៤. ធនាគារ តួកមិន កម្ពុជា ភីអិលស៊ី
១៥. ធនាគារ មេឃប៉ែង (ខេមបូឌា) ភីអិលស៊ី
១៦. ធនាគារឯកទេស អកស៊ី វើលដ៍ប្រីដ ភីអិលស៊ី
១៧. ធនាគារ ហ្វីលីព ភីអិលស៊ី
១៨. ធនាគារ ភ្នំពេញ ពាណិជ្ជ
១៩. ធនាគារ ព្រីនស៍ ម.ក
២០. ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក
២១. ធនាគារ ស្ថាបនា ភីអិលស៊ី
២២. ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
២៣. ធនាគារ វឌ្ឍនៈ
២៤. ធនាគារឯកទេស អង្គការពិភពលោក
២៥. ធនាគារឯកទេស ឌីជីប៊ី ម.ក
២៦. ធនាគារឯកទេស ខេប៊ី ដេហាន ម.ក
២៧. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អិម ខេ ភីអិលស៊ី
២៨. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត
២៩. ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត
៣០. ហត្ថកសិករ លីមីតធីត
៣១. ធនាគារ អេស ប៊ី អាយ លី ហ្វូ ភីអិលស៊ី
៣២. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់
៣៣. គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដាប់ប៉ែលយូប៊ី ហ្វាយនែន ឯ.ក

- ពាក្យស្នើសុំឥណទានត្រូវស្នើមកគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូខាងលើ ហើយការវាយតម្លៃ និងអនុម័តឥណទាន ត្រូវផ្អែកលើគោលការណ៍ ឥណទានរបស់ PFI នីមួយៗ។

**លក្ខណៈទូទៅនៃគម្រោងសហហិរញ្ញប្បទាន (SCFS)**

- ទំហំអតិបរមានៃហិរញ្ញប្បទាន ÷ ហិរញ្ញប្បទានសរុបមិនលើសពី ៣០០ ០០០ ដុល្លារអាមេរិក ដែលក្នុងនោះ ÷
  - ទុនបង្វិល មិនលើសពី ២០០ ០០០ដុល្លារអាមេរិក
  - ចំណាយវិនិយោគ មិនលើសពី ៣០០ ០០០ដុល្លារអាមេរិក
  - ឥណទានរៀបចំឡើងវិញ ត្រូវបានអនុវត្តស្របតាមគោលបំណងដើមនៃកម្ចី
- រយៈពេលអតិបរមានៃកម្ចី ÷ ៧ ឆ្នាំ / ៨៤ ខែ
- លក្ខខណ្ឌនៃការទូទាត់សងត្រឡប់ ÷ វិធីសាស្ត្រទូទាត់ត្រូវបានកំណត់ដោយ PFI ផ្សេងៗគ្នា រួមមានដូចខាងក្រោម ÷
  - បង់រំលស់ប្រចាំខែថេរ
  - បង់រំលស់ប្រចាំត្រីមាស ឬប្រចាំឆមាស
  - បង់ជាដំណាក់កាល
  - អនុញ្ញាតឱ្យពន្យារពេលទូទាត់សងរហូតដល់ ១២ខែ ប៉ុន្តែរយៈពេលអតិបរមាកម្ចីនៅរក្សាមិនឱ្យលើសពី ៧ ឆ្នាំ ដោយរាប់បញ្ចូលទាំងរយៈពេលនៃការពន្យារពេលបង់។

**អត្រាការប្រាក់ និងកម្រៃផ្សេងៗ**

- អត្រាការប្រាក់អតិបរមា ÷ ៧% ក្នុងមួយឆ្នាំ
- កម្រៃអនុម័តឥណទាន ÷ គ្មាន
- កម្រៃសេវាផ្លូវច្បាប់ សេវាវាយតម្លៃ សេវាធានារ៉ាប់រងអគ្គិភ័យ និងកម្រៃសេវាផ្សេងៗទៀតគឺជាបន្ទុករបស់អតិថិជន ។

**ប្រភេទទ្រព្យបញ្ចាំ**

- ប្រភេទទ្រព្យបញ្ចាំត្រូវបានកំណត់ដោយ PFI នីមួយៗ ដែលរួមមានដូចជា ÷
  - ប្រភេទនៃទ្រព្យសម្បត្តិ (ដី ផ្ទះ និងហាង ជាដើម)
  - ប្រភេទប័ណ្ណកម្មសិទ្ធិ (ប្លង់ទន់ និងប្លង់រឹង ជាដើម)
  - និងផ្សេងៗទៀត ដែលត្រូវបានកំណត់ទៅតាមគោលការណ៍របស់ PFI នីមួយៗ ។

**សុពលភាពនៃគម្រោង**

- ចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១

**នីតិវិធីនៃការដាក់ពាក្យស្នើសុំ**

- អតិថិជនអាចដាក់ពាក្យស្នើសុំឥណទានក្រោមគម្រោងសហហិរញ្ញប្បទាន ពី PFI ណាមួយក្នុងចំណោម PFIs ដែលជាដៃគូ។
- ការវាយតម្លៃ និងអនុម័តឥណទាន គឺផ្អែកលើគោលការណ៍ឥណទានរបស់ PFI នីមួយៗ។
- PFI នឹងរៀបចំសំណើទៅធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា តាមគំរូដែលបានព្រមព្រៀងគ្នា។ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា នឹងផ្តល់ហិរញ្ញប្បទានតាមសមត្រនៃប្រាក់កម្ចីដែល PFI បានអនុម័ត។
- PFI ផ្តល់ឥណទានទៅអតិថិជន និងពិនិត្យមើលរហូតដល់ឥណទាននោះត្រូវបានបញ្ចប់។

**សូមទំនាក់ទំនងមកយើងតាមរយៈ**

**លេខទូរស័ព្ទ**

**០៩៦ ៨១១ ១១១ ៨**

**អាស័យដ្ឋាន**

**អគារលេខ ៣០ ផ្លូវប៉ាស្ទ័រ (៥១) កែងផ្លូវព្រៃនគរ (១២៦) សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ**



**ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា**  
SMALL AND MEDIUM ENTERPRISE BANK OF CAMBODIA PLC.



**ការលើកទឹកចិត្តផ្នែកពន្ធដារដែលស្ថិតក្រោមអនុក្រឹត្យលេខ ១២៤**

- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរយៈពេល ៣(បី) ឆ្នាំ សម្រាប់សហគ្រាសដែលបានចុះបញ្ជីថ្មី ឬ សម្រាប់សហគ្រាសដែលបានធ្វើបច្ចុប្បន្នភាពលើការចុះបញ្ជី
- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំរយៈពេល ៥(ប្រាំ) ឆ្នាំ សម្រាប់សហគ្រាសដែលបានចុះបញ្ជីថ្មី ឬ សម្រាប់សហគ្រាសដែលបានធ្វើបច្ចុប្បន្នភាពលើការលើកចុះការបញ្ជី ដែលបានបំពេញលក្ខខណ្ឌណាមួយដូចខាងក្រោម ÷
  - ប្រើវត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០% ឡើងទៅ ឬ
  - បង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០% ឬ
  - ស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម (SME Cluster)
- លើកលែងការបង់ប្រាក់វិដោយពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមាក្នុងរយៈពេលទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល។
- លើកទឹកចិត្តចំពោះចំណាយដែលអាចកាត់កងបាន ដូចខាងក្រោម ÷
  - អនុញ្ញាតកាត់កងចំណាយ ២០០% ចំពោះចំណាយលើការប្រើប្រាស់បញ្ជីឥណទាននេយ្យតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ការបណ្តុះបណ្តាលការកាន់បញ្ជីឥណទាននេយ្យ ឬ ការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់និយោជិត
  - អនុញ្ញាតកាត់កងចំណាយ ១៥០% ចំពោះចំណាយវិនិយោគលើម៉ាស៊ីន ឬ ឧបករណ៍បច្ចេកវិទ្យា ដែលមានលក្ខណៈនាំចូលស្រុក សម្រាប់បម្រើ និងលើកកម្ពស់ផលិតភាពផលិតកម្ម ។